



ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែមិថុនា



លេខ ២៣៦ ឆ្នាំទី២០ គ.ស ២៥៦៤ គ.ស ២០២០

Issue 236 Volume 20 BC 2564 BE 2020

មាតិកា

សកម្មភាពថ្នាក់ដឹកនាំ

- ព្រឹទ្ធសភារៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ១
- ព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ២
- សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ៦
- សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកអគ្គរាជទូតកម្ពុជាទើបតែងតាំងថ្មីចំនួន ៩រូប ៨
- ថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១០



សកម្មភាពគណៈកម្មការ

- គណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា ១១
- ការងារទទួលពាក្យបណ្តឹង ១៥
- សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨ ១៦
- សមាជិកសមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ២៧



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងកំណត់ទិសដៅការងារខែមិថុនា ឆ្នាំ២០២០ ២៩
- ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៣០



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ
ឯកឧត្តម កែវ ចាន់ណា
ឯកឧត្តម សុខ វិទ្យុ
ឯកឧត្តម ជួន ណា
ឯកឧត្តម គឹម ពិសិដ្ឋ
លោក ជួន សុខធី
លោក កុក វ៉ៃ

អ្នកគ្រប់គ្រងផ្ទាល់
លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការិក្យុទ័រ
លោក វ៉ាន់ ពិសិដ្ឋ
លោក ជុំ ច័ន្ទរតនា
កញ្ញា សុខ សុជាតា

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចែករូបអនុស្សាវរីយជាមួយឯកអគ្គរាជទូតខ្មែរទាំង៩រូប នៅវិមានព្រឹទ្ធសភា។
ក្របក្រោយ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចែករូបអនុស្សាវរីយជាមួយមន្ត្រី និងអាជ្ញាធរសង្កាត់គោរពការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិចារដ្ឋបាលរដ្ឋបាល មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446

E-mail : oumsarith.sgssenat@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

ព្រឹទ្ធសភារៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍



សម្តេចប្រធានព្រឹទ្ធសភាដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍

នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានរៀបចំ កិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុល- សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា- ចក្រកម្ពុជា ដោយមានរបៀបវារៈរួមមាន៖

១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ- ទី៤ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៥ព្រឹទ្ធសភា នីតិ- កាលទី៤។

២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ- ទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ទៅក្នុងរបៀបវារៈ



ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

នៃសម័យប្រជុំលើកទី៥ព្រឹទ្ធសភា នីតិកាលទី៤។

៣- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ- ទី៦ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ទៅក្នុងរបៀប- វារៈនៃសម័យប្រជុំលើកទី៥ព្រឹទ្ធសភា នីតិកាលទី៤។

៤- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ- ទី៧ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត យល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុ- សញ្ញាទីក្រុងប៉េន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និង សិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ ទៅក្នុង របៀបវារៈនៃសម័យប្រជុំលើកទី៥ព្រឹទ្ធសភា នីតិកាលទី៤។

៥- កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំ លើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃអង្គារ ទី១៦ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបន្ត សម័យប្រជុំលើកទី៥ព្រឹទ្ធសភា នីតិកាលទី៤ ដោយមាន របៀបវារៈពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ទាំងបួនខាងលើ។

(អត្ថបទ៖ ទេព មករា និងរូបភាព៖ គង់ យ៉ាវីន)



ព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤



សម្តេចប្រធានព្រឹទ្ធសភាជាអធិបតីភាពក្នុងការបន្តសម័យប្រជុំលើកទី៥

នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំលើកទី៥ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៨រូប។

អង្គប្រជុំបានដំណើរការតាមរបៀបវារៈចំនួន៤រួមមាន៖ របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភាបានរាយការណ៍ជូនអង្គប្រជុំជ្រាបថា សេចក្តីព្រាង

ច្បាប់នេះតាក់តែងឡើងក្នុងគោលបំណងធានាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដោយកំណត់អំពីវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាពហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ មានសារសំខាន់សម្រាប់ការពារសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ក្នុងការទប់ស្កាត់ការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុដោយអ្នកសម្អាតប្រាក់ ទ្រព្យសម្បត្តិដែលទទួលបានពីសកម្មភាពខុសច្បាប់ និងជំរុញប្រសិទ្ធភាពនៃការអនុវត្តការបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ចំពោះការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលធ្វើឱ្យវិនាសអន្តរាយដល់សន្តិភាព សន្តិសុខ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជារបស់មនុស្សជាតិទាំងមូល ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៨ជំពូក និង ២៤មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន១១៩សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នាសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី៦។



ឯកឧត្តម សុខ ឥសាន ឡើងអានរបាយការណ៍



ទិដ្ឋភាពសម័យប្រជុំលើកទី៥

ឯកឧត្តម **កើត វិទ្យា** រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញ មកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។

ឯកឧត្តម **ជា ខេន្ទ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានរាយការណ៍ជូនអង្គប្រជុំជ្រាបថា សេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ

ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។

សេចក្តីព្រាងច្បាប់នេះបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន រួមមានដូចខាងក្រោម៖

-ធានាសុចរិតភាពនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ដោយ សារប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ប្រមូល និងបន្លាស់ទីមូលនិធិក្នុងគោលបំណងទប់ស្កាត់ ការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុ ដោយអ្នកសម្អាតប្រាក់ និង ទ្រព្យសម្បត្តិ ដែលទទួលបានពីសកម្មភាពខុសច្បាប់ ដើម្បី អនុវត្ត ឬគាំទ្រសកម្មភាពភេរវកម្ម។

-បង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងអាជីវកម្ម គ្រប់គ្រងចលនាសាច់ប្រាក់ក្នុងអាជីវកម្ម បង្កើនទំនុកចិត្ត ទីផ្សារ និងជំរុញប្រព័ន្ធប្រកួតប្រជែងត្រឹមត្រូវស្របតាម ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។

-ធានាសន្តិសុខ សុវត្ថិភាពសង្គម ក្នុងការបង្ការ និងទប់ស្កាត់ រាល់ការប្រព្រឹត្តបទល្មើសនានា ពិសេសអំពើភេរវកម្ម ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងសុវត្ថិភាពប្រជា- ពលរដ្ឋ។

-ពង្រឹងយន្តការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការដាក់ទណ្ឌកម្មដូចជា៖ ទណ្ឌកម្មខាងវិន័យ និង ព្រហ្មទណ្ឌ រួមទាំង (ទណ្ឌកម្មលើនីតិបុគ្គល)។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៩ជំពូក និង ៤៧មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា



ឯកឧត្តម ជា ខេន្ទ ឡើងអានរបាយការណ៍



ឯកឧត្តម អ៊ុក ប៊ុនឈឿន ឡើងអានរបាយការណ៍



ឯកឧត្តម កើត វិទូ ឡើងការពារសេចក្តីព្រាងច្បាប់

អនុម័តយល់ព្រមជាលើកដំបូងចំនួន១១៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នាសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី៦។

ឯកឧត្តម **កើត វិទូ** រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។

ឯកឧត្តម **អ៊ុក ប៊ុនឈឿន** ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា បានរាយការណ៍ជូនអង្គប្រជុំជ្រាបថា សេចក្តីព្រាងច្បាប់នេះកំណត់អំពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេស ទាក់ទងនឹងដំណើរការនីតិវិធីនានាពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងការបង្កក ការចាប់យក និងការរឹបអូសទ្រព្យ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមានគុណប្រយោជន៍ក្នុងការធានាដល់ការអនុវត្តសំណើសុំជំនួយផ្នែកច្បាប់ និងការអនុវត្តសន្ធិសញ្ញានានាស្តីពី ការជួយគ្នាទៅវិញទៅ

មកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ជាការបង្កើតឱ្យមាននីតិវិធីផ្ទៃក្នុងមួយច្បាប់លាស់ បំពេញបន្ថែមឱ្យក្រមនីតិវិធីព្រហ្មទណ្ឌ និងជាមូលដ្ឋានគតិយុត្តមួយជាក់លាក់ដែលបម្រើដល់ការពង្រឹង និងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌជាមួយនឹងប្រទេសជាមិត្ត ដោយឈរលើគោលការណ៍នៃការគោរពអធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញទៅមក។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៦ជំពូក ៤ផ្នែក ៧អនុផ្នែក និងមាន៤៤មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១០៨សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នាសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី៦។

ឯកឧត្តម **កើត វិទូ** រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃក្រសួងយុត្តិធម៌ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៉េនស្តីពី កិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ



ឯកឧត្តម អ៊ូម ជីមហ៊ុយ ឡើងអានរបាយការណ៍



លោកជំទាវ អៀង សគុណា ឡើងការពារសេចក្តីព្រាងច្បាប់

១៩៧៩ ។

ឯកឧត្តម **អ៊ូម ជីមហ៊ុយ** ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានរាយការណ៍ជូនអង្គប្រជុំជ្រាបថា អនុសញ្ញា ទីក្រុងប៊ែនស្តីពី កិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ផ្ដោតជាសំខាន់លើការការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ និងវិទ្យាសាស្ត្រ ជូនដល់អ្នកនិពន្ធ ឬអ្នកបង្កើតស្នាដៃទាំងអស់ ការលើកកម្ពស់នូវស្ថានភាពរបស់អ្នកនិពន្ធ ឬអ្នកបង្កើតស្នាដៃ ការពង្រឹងពង្រីកគុណភាពចំណេះដឹងលើវិស័យ អប់រំ ស្រាវជ្រាវ អភិវឌ្ឍ បង្កើនធនធានមនុស្ស និងការជំរុញការគាំទ្រលើកស្ទួយ និងអភិវឌ្ឍន៍ឧស្សាហកម្មច្នៃប្រឌិត។

សេចក្តីព្រាងច្បាប់នេះនឹងរួមចំណែកធានាចំពោះកិច្ចការពារស្នាដៃរបស់អ្នកនិពន្ធ និងលើកកម្ពស់ការបង្កើតស្នាដៃថ្មីៗថែមទៀត លើកកម្ពស់ចំណេះដឹងចំណេះធ្វើនៃកិច្ចការរតននិពន្ធ និងការបង្កើតស្នាដៃផ្សេងៗ ទាំងអក្សរ-

សាស្ត្រ សិល្បៈ និងវិទ្យាសាស្ត្រ ព្រមទាំងលើកទឹកចិត្តអ្នកនិពន្ធ អ្នកស្រាវជ្រាវ អ្នកបង្កើតស្នាដៃ ឱ្យខិតខំផលិតស្នាដៃថ្មីៗកាន់តែច្រើន ក្រោមការការពារពីរដ្ឋ។

សេចក្តីព្រាងច្បាប់នេះត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន១០៦ សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នាសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី៦។


លោកជំទាវ **អៀង សគុណា** រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

(អត្ថបទ៖ ទេព មករា និងរូបភាព៖ គង់ យ៉ារីន)



សមាជិក សមាជិកាព្រឹទ្ធសភា លើកដៃអនុម័តសេចក្តីព្រាងច្បាប់

សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកអគ្គរដ្ឋទូតទីម័រឡេស្តេ



ឯកឧត្តម Ermenegildo “Kupa” Lopes និងសម្តេចប្រធានព្រឹទ្ធសភា


នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតជាថ្មីម្តងទៀត បន្ទាប់ពីឯកឧត្តមបានអញ្ជើញមកជូនសារតាំងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងការអបអរសាទរចំពោះឯកឧត្តមដែលត្រូវបានឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿជឿជាក់ថា

ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តម ឯកឧត្តមពិតជានឹងខិតខំប្រឹងប្រែងដើម្បីពង្រឹង និងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើន និងរឹងមាំថែមទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ ឯកឧត្តម Ermenegildo “Kupa” Lopes បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម និងសូមអរគុណសម្តេចប្រធានព្រឹទ្ធសភា ដែលអនុញ្ញាតឱ្យឯកឧត្តមបានចូលជូនសារតាំងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនាពេលកន្លងទៅ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់នៃព្រះរាជាណាចក្រកម្ពុជាដែលមានយុទ្ធសាស្ត្រ និងវិធានការយ៉ាងល្អក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះប្រជាជនកម្ពុជា ជាពិសេសស្ថានទូត និងនិស្សិតទីម័រឡេស្តេដែលកំពុងសិក្សានៅប្រទេសកម្ពុជា បានទទួលនូវការគ្រប់គ្រងដ៏ល្អប្រសើរផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសកម្ពុជា ចំពោះសមាជិកភាពរបស់ប្រទេសទីម័រឡេស្តេជាសមាជិករបស់អាស៊ាន សមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងសមាជិកអន្តរសភាអាស៊ាន (AIPA)។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ប្រទេសទីម័រឡេស្តេតែងតែគាំទ្រដល់ជំហររបស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ជាពិសេសតែងតែគាំទ្រដល់ជំហររបស់ព្រះរាជា-



គណៈប្រតិភូទីម័រឡេស្តេ និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមក្នុងជំនួបសវនាការ

ណាចក្រកម្ពុជាដែលជាសមាជិកអាស៊ាន ហើយនេះគឺជា
នយោបាយការបរទេសដ៏រឹងមាំរបស់ប្រទេសទីម័រឡេស្ត។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្នុងអាណត្តិនៃ
បេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមនឹងខិតខំជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ-
ការរវាងសភានៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរ
ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃស្ថាប័ននីតិបញ្ញត្តិ
នៃប្រទេសទាំងពីរ ព្រមទាំងសហប្រតិបត្តិការបច្ចេកទេស។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្តេចប្រធាន
ព្រឹទ្ធសភាជ្រាបថា អគ្គស្នងការនគរបាលទីម័រឡេស្តចង់
ឱ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយនឹងអគ្គស្នងការនគរ-
បាល នៃព្រះរាជាណាចក្រកម្ពុជា ខាងការបណ្តុះបណ្តាល
ជំនាញសន្តិសុខ និងភាសាអង់គ្លេស។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណនូវប្រសា-
សន៍ដ៏ល្អប្រពៃរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត។ សម្តេចបាន
រំលឹកអំពីទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា
និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ដែលត្រូវបាន
ភ្ជាប់ទំនាក់ទំនងការទូតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ
២០០២ ហើយសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត
បានបើកនិវេសនដ្ឋានដំបូងនៅកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ
ឆ្នាំ២០១៥។ ចាប់តាំងពីពេលនោះមកទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ
មានការរីកចម្រើនឥតឈប់ឈរតាមរយៈនៃការផ្លាស់ប្តូរ
ដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំកំពូល
និងមន្ត្រីជំនាញតាមស្ថាប័ននានាទៅវិញទៅមកជាបន្តបន្ទាប់
ក៏ដូចជាតាមរយៈនៃការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌ
កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងសមាគម
អាស៊ាន ក៏ដូចជាក្នុងអង្គការសហប្រជាជាតិ។ ជាមួយគ្នា
នោះ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈ
យោគយល់គ្នានៃកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម
បច្ចេកទេស និងការងារផងដែរ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះ
ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានវាយតម្លៃខ្ពស់ចំពោះការ
គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រះរាជា-
ណាចក្រកម្ពុជា ដោយចាត់ទុកថា នេះគឺជាការលើកទឹកចិត្ត
យ៉ាងក្លៀវក្លាដល់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង
ប្រជាជនកម្ពុជា។ ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធ-

សភាបានថ្លែងអំណរគុណដល់ទឹកចិត្តដ៏ប្រពៃរបស់ឯកឧត្តម
ដែលកាលពីពេលថ្មីៗនេះបានផ្តល់អំណោយជាម៉ាស់ និង
ទឹកលាងដៃដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីចូលរួម
បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ចំពោះគោលបំណង
ដែលចង់ឱ្យមានកិច្ចសហប្រតិបត្តិការល្អរវាងអគ្គស្នងការ
នគរបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត និង
អគ្គស្នងការនគរបាលនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះ
លទ្ធផលនៃជំនួបសវនាការរវាងឯកឧត្តម និងសម្តេចអគ្គ-
មហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា និងជំនួបសវនាការជាមួយនឹងមន្ត្រី
ជាន់ខ្ពស់របស់កម្ពុជានាពេលកន្លងទៅ។ សម្តេចប្រធាន
ព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋ
ទូតដែលមានបំណងចូលរួមលើកកម្ពស់ទំនាក់ទំនង និង
កិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងសភានៃ
សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេច
បានត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ
ជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតនៃ
សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ប្រចាំព្រះរាជា-
ណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហ-
ប្រតិបត្តិការល្អរវាងប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត
សូមឱ្យមានសុខភាពល្អបរិបូណ៌ និងទទួលបានជោគជ័យ
ក្នុងបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គង់ យ៉ាវីន)



សម្តេចប្រធានព្រឹទ្ធសភាចតុបអនុស្សាវរីយជាមួយនឹងឯកឧត្តម Ermenegildo “Kupa” Lopes

**សម្តេចប្រធានព្រឹទ្ធសភា
ទទួលជួបឯកអគ្គរាជទូតកម្ពុជាទើបតែងតាំងថ្មីចំនួន៩រូប**



សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកអគ្គរាជទូតកម្ពុជាទើបតែងតាំងថ្មី

នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីប្រចាំប្រទេស នានាចំនួន៩រូប ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ ណែនាំមុននឹងចេញដំណើរទៅបំពេញភារកិច្ច។ សមាសភាព ឯកអគ្គរាជទូតថ្មីទាំង៩រូបរួមមាន៖ ឯកឧត្តម **កាន់ ដារិទ្ធ** ឯកអគ្គរាជទូតប្រចាំចក្រភពអង់គ្លេស ឯកឧត្តម **កាន់ វុឌ្ឍា** ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋស៊េប៊ី ឯកឧត្តម **មាស គឹមហេង** ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋតួកគី ឯកឧត្តម **កេត សោដាន់** ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋបារាំង លោកជំទាវ **ថោង សុគន្ធារិ** ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម **សៀង ម៉ុនធុន** ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋប្រជាមានិត-ប្រជាធិបតេយ្យកូរ៉េ លោកជំទាវ **ផែន សាវនី** ឯកអគ្គ-

រាជទូតប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម **អ៊ឹម ហ៊ាង** ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងឯកឧត្តម **សុខ ខឿន** ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋសិង្ហបុរី។

នៅក្នុងឱកាសនោះ ឯកឧត្តម **កាន់ ដារិទ្ធ** តំណាង ឯកអគ្គរាជទូតទាំងអស់បានប្តេជ្ញាចិត្តនៅចំពោះមុខសម្តេច ប្រធានព្រឹទ្ធសភាថា នឹងខិតខំប្រឹងប្រែងបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ បំពេញការងារការទូត ដើម្បីពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេភាគី ពហុភាគី ជំរុញ ការងារការទូត សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ជាតិខ្មែរ ដែលជាកិច្ចការមួយថ្មីដើម្បីផ្សព្វផ្សាយអំពីការរីកចម្រើន សក្តានុពលនៃវប្បធម៌ ប្រពៃណីជាតិដ៏ថ្លៃថ្លាដើម្បីលើកកម្ពស់ កិត្យានុភាពជាតិ ការពារបូរណភាពទឹកដី ការពារឯករាជ្យភាព ពន្យល់អំពីឆន្ទៈល្អបរិសុទ្ធ និងសភាពការណ៍ពិត នៃព្រះ- រាជាណាចក្រកម្ពុជា ការពារផលប្រយោជន៍នៃប្រជាពលរដ្ឋ ខ្មែរ រួមទាំងពលករដែលកំពុងធ្វើការនៅក្រៅប្រទេស។



ឯកអគ្គរាជទូតខ្មែរទាំង៩រូបចូលជួបសម្តែងការគួរសម

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម លោកជំទាវទាំង៩រូប ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសទាំង៩ ដែលនេះជាកិត្តិយសសម្រាប់ផ្ទាល់ខ្លួន សម្រាប់គ្រួសារ សង្គម និងប្រទេសជាតិ។ ក្នុងអាណត្តិបំពេញបេសកកម្មការទូត សម្តេចប្រធានព្រឹទ្ធសភាបានផ្តាំផ្ញើចំពោះឯកឧត្តម លោកជំទាវទាំង៩រូប ត្រូវយកចិត្តទុកដាក់ដូចតទៅ៖

-ត្រូវក្តាប់ឱ្យជាប់នូវនយោបាយការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជា ហើយចាត់តាំងអនុវត្តឱ្យដំណើរការទៅបានរលូន និងមានប្រសិទ្ធភាព។

-សូមយកចិត្តទុកដាក់ខិតខំប្រឹងប្រែងពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងប្រទេសសាមី ដែលឯកឧត្តម លោកជំទាវធ្វើជាឯកអគ្គរាជទូត។

-ក្តាប់ជាប់គ្រប់សភាពការណ៍របស់ប្រទេសជាតិយើង ក៏ដូចជាសភាពការណ៍អន្តរជាតិ ដែលមានការពាក់ព័ន្ធនឹងប្រទេសជាតិយើង សំដៅ និងបង្កលក្ខណៈងាយស្រួលសម្រាប់យើងផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងរស់នៅ ធ្វើការងារនៅប្រទេសដែលឯកឧត្តម លោកជំទាវធ្វើជាឯកអគ្គរាជទូត។

-សូមយកចិត្តទុកដាក់ក្តាប់គ្រប់សភាពការណ៍ ដែលកើតមានឡើងនៅប្រទេសដែលឯកឧត្តម លោកជំទាវធ្វើជាឯកអគ្គរាជទូត ហើយជូនព័ត៌មានទាំងអស់នោះមកដល់ប្រទេសជាតិយើងវិញដើម្បីជ្រាប ឬក៏ដើម្បីមានគោលការណ៍ និងវិធានការជាការវិវត្តចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសទាំងអស់នោះ។

-សូមខិតខំប្រឹងប្រែងឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីជំនាញតាមស្ថាប័ននានា និងខិតខំឱ្យមានកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ វប្បធម៌ បច្ចេកទេស។ល។ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេសទាំងសងខាង ក៏ដូចជាគុណប្រយោជន៍សម្រាប់ប្រទេសកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា បច្ចុប្បន្ននេះសភាពការណ៍ពិភពលោក និងអន្តរជាតិ បាននឹងកំពុងប្រែប្រួលយ៉ាងស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ ដូចនេះសូមឯកឧត្តម លោកជំទាវ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើនយោបាយការទូតជាមួយនឹងបណ្តាប្រទេសទាំងអស់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងជាមួយនឹងស្ថាប័នអន្តរជាតិនានា ត្រូវគិតគូរពិចារណាឱ្យបានម៉ត់ចត់ ជាពិសេសមុនធ្វើអ្វីមួយ ត្រូវមានការរាយការណ៍ និងសុំយោបល់ណែនាំពីក្រសួងអាណាព្យាបាល ឬពីរាជរដ្ឋាភិបាលឱ្យបានច្បាស់លាស់។

ក្នុងនាមឯកអគ្គរាជទូតទាំងអស់ ឯកឧត្តម **កាន់ ថារិន្ទ** បានសន្យាថា នឹងខិតខំអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានព្រឹទ្ធសភា និងខិតខំផ្សព្វផ្សាយនូវកិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូតរដ្ឋទូតប្រទេសផ្សេងៗទៀត និងខិតខំទាក់ទាញជំនួយនៃប្រទេសជាមិត្ត វិនិយោគិន អ្នកទេសចរឱ្យមកកម្ពុជាកាន់តែច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ច សង្គម នៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គង់ យ៉ាវីន)



ទិដ្ឋភាពភាពក្នុងជំនួបសវនាការ

**ថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយនឹង
ក្រុមគ្រួសារសពលោក **ឈិន ឈាន** វិសិល្បករផ្នែក
អាម៉ែ នៅគេហដ្ឋាននៃសព ផ្ទះលេខ២ ផ្លូវលេខ៦១៦ ភូមិ
១៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។



✽ រសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយនឹង
ក្រុមគ្រួសារសពលោក **សិន ចិត្រា** ប្រធាននាយកដ្ឋាន
ហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ នៅ
ផ្ទះលេខ ៨០-៨២ ផ្លូវ A១៥ (បុរីប៉ែងហ្លួតបឹងស្មៅ) សង្កាត់
និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និង
សួរសុខទុក្ខមន្ត្រី និងអាជ្ញាធរសង្កាត់គោករកា ខណ្ឌព្រែក-
ព្នៅ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយនឹង
ក្រុមគ្រួសារសពលោក **សេង សាញ់** ចៅសង្កាត់ស្ទឹង-
មានជ័យទី១ នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ
មានជ័យ រាជធានីភ្នំពេញ។



គណៈកម្មការទី១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំសាធារណៈ

✽ឯកឧត្តម **ជា លេង្គ** ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី៖



ព្រាងច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា។



-កិច្ចពិភាក្សាការងារលើ៖ ១-របាយការណ៍សកម្មភាពការងារ និងទិសដៅការងាររបស់គណៈកម្មការទី២ព្រឹទ្ធសភាលេខាធិការដ្ឋានអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងលេខាធិការដ្ឋានគណៈកម្មការក្រមសីលធម៌សភា ២-ការងារតាមរយៈកម្មវិធីហ្សូម (ZOOM) របស់គណៈកម្មការទី២ព្រឹទ្ធសភា លេខាធិការដ្ឋានអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងលេខាធិការដ្ឋានគណៈកម្មការក្រមសីលធម៌សភា ៣-សំណូមពររបន្តថែរក្សា ការពារសុខភាព និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។



-ការត្រៀមរៀបចំការងារ ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ដែលជាសមត្ថកិច្ចរបស់គណៈកម្មការ និងបញ្ហាផ្សេងៗ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។

-កិច្ចប្រជុំរវាងគណៈកម្មការទី២ព្រឹទ្ធសភាជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម **ភេត វិទូ** រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យសិក្សាលើសេចក្តី

-កិច្ចពិភាក្សាការងារលើ៖ ១-ការត្រៀមចុះបេសកកម្មរបស់គណៈកម្មការក្នុងចន្លោះសម័យប្រជុំព្រឹទ្ធសភា ២-ការត្រៀមរៀបចំវេទិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ៣-ការត្រៀមចុះសួរសុខទុក្ខ និងសំណេះសំណាលប្រជាជន នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា៖

-ដើម្បីពិនិត្យលើការផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ស្តីពីការធ្វើវិចារណកម្មថវិកាព្រឹទ្ធសភា និងបញ្ហាផ្សេងៗ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា។

-ដើម្បីពិនិត្យលើ៖ ១-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំខែមិថុនា ឆ្នាំ២០២០ ២-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំឆមាសទី១ ឆ្នាំ២០២០ ៣-ពិភាក្សាអំពីកម្មវិធីចុះបេសកកម្ម ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងាររបស់ក្រសួងដែលពាក់ព័ន្ធនឹង



វិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ៤-បញ្ហាផ្សេងៗ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈ-កម្មការទី៣វិមានព្រឹទ្ធសភា។

✽ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំ៖



-ថ្ងៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើសេចក្តី ព្រាងច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយ- ភាយអាវុធមហាប្រល័យ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា។



-ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) ដើម្បីពិនិត្យពិភាក្សា លើសេចក្តីព្រាងច្បាប់ចំនួន៤៖ ១-ពិនិត្យសំណើរបស់ រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ២-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការ

សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ៣-ពិនិត្យសំណើ របស់រដ្ឋសភា សុំពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង- ច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌ ៤-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និង ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម ឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុង ប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា។



-រវាងអន្តរគណៈកម្មការព្រឹទ្ធសភាជាមួយនឹងតំណាង រាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម **ភេត វិទ្យុ** រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅសាល ប្រជុំពិសេសព្រឹទ្ធសភា។



✽នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញ ដឹកនាំកិច្ចប្រជុំថ្ងៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សា លើ៖ ១-បូកសរុបរបាយការណ៍សកម្មភាពការងារប្រចាំខែ ឧសភា ឆ្នាំ២០២០ ២-ពិនិត្យអំពីការរៀបចំរចនាសម្ព័ន្ធ បន្ថែមថ្មីរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ៣-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

✽ឯកឧត្តម **អ៊ុក ប៊ុនឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំ៖

-គណៈកម្មការ ដើម្បីចាត់តាំងឱ្យមានសមាជិកគណៈកម្មការម្នាក់ សហការជាមួយក្រុមលេខាធិការដ្ឋានអមគណៈកម្មការ ដើម្បីធ្វើសេចក្តីព្រាងរបាយការណ៍ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ជាជំហានដំបូងជូនគណៈកម្មការ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។



ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

✽ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំ៖

-ណែនាំមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការ ដើម្បីចាត់ចែងការងារសិក្សាស្រាវជ្រាវ ឯកសារពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។



-ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៣) ដើម្បីពិនិត្យពិភាក្សាលើ៖ ១-សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ២-សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ៣-សេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។

-គណៈកម្មការ ដើម្បីពិនិត្យលើសេចក្តីព្រាងរបាយការណ៍ជាជំហានដំបូងរបស់សមាជិកគណៈកម្មការ និងលេខាធិការដ្ឋានអមគណៈកម្មការ ទទួលបន្ទុកធ្វើសេចក្តីព្រាងរបាយការណ៍លើសេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ជាជំហានដំបូងជូនគណៈកម្មការ ដើម្បីប្រជុំសម្រេច នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។

-រវាងអន្តរគណៈកម្មការព្រឹទ្ធសភាជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម **ភេត វិទ្យា** រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់



-ផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។

-ជាមួយនឹងមន្ត្រីបច្ចេកទេសផ្នែកច្បាប់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីស្តាប់បទបង្ហាញ និងការស្រាយបំភ្លឺបឋមលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ



១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។

-ដើម្បីពិនិត្យឯកសាររដ្ឋបាល និងធ្វើការសិក្សាលម្អិតលើខ្លឹមសារទាំងមូលនៃសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។



-ផ្ទៃក្នុងគណៈកម្មការ ក្នុងការទទួលសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ ដើម្បីពិនិត្យសិក្សា និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។



-ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៤) ដើម្បីពិនិត្យពិភាក្សាលើ៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ២-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍រកម្ម ៣-សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។



-រវាងអន្តរគណៈកម្មការព្រឹទ្ធសភាជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោកជំទាវ **ភឿង សកុណា** រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពិភាក្សាសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។



✽នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **គង់ សាវណ្ណ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៥បានអញ្ជើញដឹកនាំកិច្ចប្រជុំ

ផ្ទៃក្នុងក្រុមទី៥ តាមប្រព័ន្ធវីដេអូ (ZOOM) ដើម្បីពិនិត្យ
ពិភាក្សាលើ៖ ១-សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្ប-
ទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ២-សេចក្តី
ព្រាងច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន
កេរ្តិ៍កម្ម ៣-សេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមក
ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ៤-សេចក្តីព្រាងច្បាប់ ស្តីពី
ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគី
នៃអនុសញ្ញាទីក្រុងប៉េន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ
និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩។



✽នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **ម៉ម
ម៉ុនសាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ
ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយ-
ការណ៍សកម្មភាពការងារ និងរបាយការណ៍ថវិកាប្រចាំខែ
មិថុនា និងលើកទិសដៅការងារបន្ត នៅសាលប្រជុំគណៈ-
កម្មការទី១០ ព្រឹទ្ធសភា។



✽នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **ខៀវ
មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ
ជួបប្រជុំជាមួយនឹងឯកឧត្តម **ឡោក នាយ** អគ្គលេខា-
ធិការរងព្រឹទ្ធសភា ស្តីពីការត្រៀមប្រជុំពិគ្រោះយោបល់
ជាក់ស្តែងតាមតំបន់ការវាយតម្លៃ Covid-19 និងគោលដៅ
អភិវឌ្ឍប្រកបដោយចីរភាព (SDGs) តាមរយៈ Video
conference នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។



✽នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **អាយ
ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាប្រធាន
ក្រុមមិត្តភាពព្រឹទ្ធសភាជាមួយនឹងសភាសាធារណរដ្ឋប្រជា-
ធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញដឹកនាំកិច្ចប្រជុំ
ផ្ទៃក្នុងក្រុមមិត្តភាព ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំ
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ស្តីពីការធ្វើវិចារណកម្ម
ថវិកាព្រឹទ្ធសភា និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈ-
កម្មការទី៦ព្រឹទ្ធសភា។

✽នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម
ម៉ាន់ ឈឿន អនុប្រធាន និងឯកឧត្តម **ឡៅ ឆន** សមា-
ជិកគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញជួបពិភាក្សា
ការងារជាមួយនឹងមន្ត្រីសមាគមអ្នកនិពន្ធខ្មែរ ដើម្បីស្តាប់
របាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និង
សំណូមពរ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។

ការទទួលពាក្យបណ្តឹង

✽ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២០នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន១០ករណី ធ្វើលិខិតអន្តរាគមន៍
ទៅក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយចំនួន៧ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន៨ករណី និងកំពុង
ពិនិត្យសិក្សាចំនួន៣ករណី ព្រមទាំងទទួលឯកសារពាក្យបណ្តឹងដែលក្រសួង ស្ថាប័នពាក់ព័ន្ធចម្លងជូនមកគណៈកម្មការ
ដើម្បីជូនជ្រាបចំនួន៧ករណី។

សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង១៨

✽ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។



✽ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **ជារ សេដ្ឋ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំការងារជាមួយនឹងក្រុមប្រឹក្សាខណ្ឌសែនសុខ ក្រុមប្រឹក្សាសង្កាត់ក្រាំងឆ្នង់ នាយនគរបាលប៉ុស្តិ៍រដ្ឋបាល និងថ្នាក់ដឹកនាំភូមិក្នុង សង្កាត់ក្រាំងឆ្នង់ ដើម្បីស្តាប់សេចក្តីរាយការណ៍អំពីដំណើរការវិវឌ្ឍន៍សមាហរណកម្មការិយាល័យជំនាញទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលខណ្ឌសែនសុខ និងប្រមូលព័ត៌មានអំពីការងារអនុវត្តផែនការអភិវឌ្ឍន៍មូលដ្ឋាន និងបញ្ហាប្រឈមនានាដើម្បីត្រៀមរៀបចំវេទិកាភូមិភាគទី១នាពេលខាងមុខ ព្រមទាំងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅសាលាសង្កាត់ក្រាំងឆ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងណែនាំប្រជាពលរដ្ឋកុំប្រើផ្សែងរកឃុំដើម្បីបង្ការភ្លើងឆេះព្រៃ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលការងារតភ្ជាប់បណ្តាញទឹកស្អាត ពីទំនប់ទឹកអន្លង់ព័រ ប្រវែង៧.០០០ម៉ែត្រ ទុយោទឹកមុខកាត់០.២ម៉ែត្រ ដែលអាចនាំទឹកបានប្រមាណជា១០០ម៉ែត្រគូបក្នុង១ម៉ោង ដើម្បីយកមកស្រោចដំណាំកសិកម្ម កសិឧស្សាហកម្ម និង

បំពេញតម្រូវការប្រើប្រាស់របស់ប្រជាជននៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫឡីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ នៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫឡីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ និងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។



-ជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។

-ចុះពិនិត្យមើលការងារស្ថាបនាផ្លូវថ្មី១ខ្សែចាក់កៅស៊ូ DBST ដែលមានប្រវែង៦.៤០០ម៉ែត្រ និងពិនិត្យមើលការងារតបណ្តាញទឹកប្រវែង៧.០០០ម៉ែត្រ មកពីប្រឡាយទឹកអន្លង់ព័រ យកមកស្រោចដំណាំកសិកម្ម កសិឧស្សាហកម្ម និងបំពេញតម្រូវការប្រើប្រាស់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫឡីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីបុណ្យសពលោកគ្រូ **ស៊ា ខេមរា** អាយុ៤១ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៥ ទី៧ ទី១៤ និងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ

ព្រមទាំងចុះពិនិត្យមើលការងារតភ្ជាប់បណ្តាញទឹកស្អាត មកពីទំនប់ទឹកអន្លង់ពីរប្រវែង៧.០០០ម៉ែត្រ មានសភាព ផ្លូវលំចាស់ទ្រុឌទ្រោម ដែលជាព្រះរាជអំណោយសម្តេចឪ សម្តេចម៉ែ សាងសង់ឡើងកាលពីឆ្នាំ២០០៧ និងឱ្យក្រុម ការងារគ្រឿងចក្រឈូសឆាយកិនបង្គាប់ ដើម្បីជួយសម្រួល ចរាចរណ៍ជូនប្រជាពលរដ្ឋ នៅភូមិបន្ទាស្លឹក ឃុំលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២០។

-ទទួល និងប្រគេនចង្ហាន់ពេលព្រឹក ពេលថ្ងៃត្រង់ ព្រមទាំងប្រគេនបច្ច័យព្រះសង្ឃចំនួន១០៩អង្គ ដែលបាននិមន្ត មកពីខេត្តតាកែវ មកទស្សនាតំបន់អភិវឌ្ឍន៍កសិទេស- ចរណ៍ម៉ុង ឬទ្វីសែនជ័យ នៅភ្នំសែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។

-ចូលរួមជាមួយនឹងកម្មករដាំកូនឈើចម្រុះ ចំនួន៥០០០ ដើម និងចុះពិនិត្យមើលការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នានាមួយចំនួន នៅខាងជើងជួរភ្នំបូកគោ ខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

-ចូលរួមជាមួយនឹងកម្មករដាំដើមដូងក្រអូប ចំនួន៣០ ដើម នៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឬទ្វីសែន- ជ័យ ភ្នំសែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២០។

-និមន្ត និងប្រគេនចង្ហាន់ពេលព្រឹក និងប្រគេនបច្ច័យ ព្រះសង្ឃចំនួន៥៦អង្គ ដែលគង់ចាំព្រះវស្សានៅវត្តបឹងខ្នា ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និមន្តទស្សនកិច្ចតំបន់កសិទេសចរណ៍ ម៉ុង ឬទ្វីសែនជ័យ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។

-ទទួលឯកឧត្តម **ឃួង ស្រេង** អភិបាលនៃគណៈអភិ- បាលរាជធានីភ្នំពេញ អញ្ជើញមកទស្សនាតំបន់កសិទេស- ចរណ៍ម៉ុងឬទ្វីសែនជ័យព្រមទាំងបានឧបត្ថម្ភដើមកកោះ ផ្លឹក ផ្លឹករាំង ពង្រ កន្ទួតព្រៃ ការដឹក ឈើក្រម និងដើមឈើ ផ្សេងៗទៀត យកទៅដាំនៅរាជធានីភ្នំពេញ នៅភ្នំសែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២០។

✽លោកជំទាវ **ឌី បូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងនាំយកទឹកអាល់កុលបាញ់ លាងសម្អាតដៃ ថវិកាមួយចំនួន ប្រេងរ៉ឺត ប្រេងកូឡា ម៉ាស់ ជូនក្រុមប្រឹក្សាស្រុកពញាឮ ខេត្តកណ្តាល និងឧបត្ថម្ភដល់



សាលាស្រុកនូវថ្នាំវីតាមីន កន្សែងសើមជូតដៃ និងម៉ាស់ មួយចំនួន ព្រមទាំងអញ្ជើញថ្វាយបង្គំសួរសុខទុក្ខព្រះសង្ឃ នៅវត្តព្រះសុគន្ធមានបុណ្យ (ហៅវត្តអ្នកតាសឹង្ហ) ដើម្បីសុំ សេចក្តីសុខ សេចក្តីចម្រើន និងត្រួតពិនិត្យការងារជួសជុល កែលំអព្រះវិហារ ឃុំផ្សារជែក ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។



-ពិនិត្យមើលផ្លូវជាតិលេខ៥១ ដែលបានសាងសង់រួច រាល់ហើយ នៅស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២០។



-នាំយកទៀនវស្សា ទឹកបរិសុទ្ធ ទឹកផ្លែឈើ ប្រេងឆា ទឹក- ស៊ីអ៊ីវ ទឹកក្រអូបលាងបន្ទប់ ទឹកក្រអូបបោកសំលៀកបំពាក់ ទឹកត្រចៀកកាំ មី និងបច្ច័យមួយចំនួន ប្រគេនសម្តេចព្រះ- ឧត្តមបញ្ញា **ដូង ផល់** ព្រះចៅអធិការវត្តព្រែកប្រាំង និង ព្រះគ្រូ **សុត លីស្មើន** ព្រះចៅអធិការវត្តស្បែង នៅស្រុក ពញាឮ ខេត្តកណ្តាល នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

✽នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបាន

អញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្តីពីការអនុវត្តគោលនយោបាយ- វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ការអនុវត្ត គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។



✽ នាថ្ងៃទី២៥ ខែឧសភា ថ្ងៃទី១៧ និងថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង ជិនហ៊ុយ** ប្រធានគណៈ- កម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ នគរបាលរដ្ឋបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋនៅសាលាសង្កាត់គោកកា ខណ្ឌព្រៃក- ញៀ សង្កាត់ស្មោរ សង្កាត់បឹងធំ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

✽ លោកជំទាវ **ហាន សំអាន** ប្រធានគណៈកម្មការ ទី៨ព្រឹទ្ធសភា និងឯកឧត្តម **ឌឹម ផន** លេខាធិការគណៈ- កម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ជាសម្ភារមួយចំនួន រួមមាន៖ ក្រមា សាប៊ូដុំលាងដៃ ម៉ាស់ អាស់កុល មី និងថវិកាមួយចំនួន ជូនក្រុមប្រឹក្សាឃុំ នាយ- នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងថ្នាក់ដឹកនាំភូមិបឹង- ជ័រ ភូមិខ្នារ ភូមិគោកកា ភូមិឈើទាល និងភូមិព្រៃទីង នៅ ឃុំព្រៃទីង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ជាសម្ភារមួយចំនួនរួមមាន៖ ក្រមា សាប៊ូដុំលាងដៃ ម៉ាស់ អាស់កុល មី និងថវិកាមួយចំនួន ជូនក្រុមប្រឹក្សាស្រុក អភិ-



បាលស្រុក ក្រុមប្រឹក្សាឃុំ និងកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ- បាលឃុំព្រៃញៀ ស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២០។

✽ ឯកឧត្តម **ម៉ុង ម៉ុងនាង** ប្រធានគណៈកម្មការ ទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីស្រុក ឃុំ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត **ហ៊ុន ម៉ុងហៀង** ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន ដល់ថ្នាក់ដឹកនាំស្រុកកណ្តាលស្ទឹង ដើម្បីឧបត្ថម្ភបន្តដល់ ប្រជាពលរដ្ឋក្រីក្រ និងគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុក កណ្តាលស្ទឹង ដើម្បីឈ្វេងយល់អំពីដំណើរការនៃការអភិ- វឌ្ឍភូមិ-ឃុំ ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិ- ភាព និងបញ្ហាប្រឈមនានា នៅស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។



✽ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ ទៅចូលរួមក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃសពលោក **ម៉ក់ ខែត** មេភូមិបាខុងខាងកើត ឃុំតាភេម ស្រុកត្រាំកក់ ខេត្ត តាកែវ។

✽ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំការងារជាមួយនឹងស្រុកពាមជរ នៅខេត្ត

ព្រៃវែង។

✽ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត **ចាន់ ណារ៉េត** អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ ប្រធានភូមិ និងក្រុមការងារ ស្តីពីស្ថានភាពសង្គម សន្តិសុខ និងការងារ បង្កបង្កើនផល និងត្រៀមរៀបចំរបាយការណ៍ចំណូល ចំណាយមូលនិធិឃុំ និងលទ្ធផលការងារ ៦ខែ ដើមឆ្នាំ នៅ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។

-ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវបំបែកពីប្រទេស ថៃ កំពុងអនុវត្តវិធានការចត្តាឡីស័ក និងវិធានការនានា របស់ក្រសួងសុខាភិបាល នៅភូមិស៊ុង២ និងភូមិចំការចេក ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២០។

✽នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញ ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ ក្រុងខេមរភូមិន្ទសរុបចំនួន៣៤នាក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការ ទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាសង្កាត់ទាំង ១០ និងគណៈអភិបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីពិនិត្យលទ្ធផលការងារបម្រើសេវា សំណូមពរ និង ឆ្លើយតបបានទាន់ពេលវេលាជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសលើ៖ ១-អនុវត្តន៍សេចក្តីណែនាំរបស់ក្រសួង សុខាភិបាលប្រឆាំងជំងឺកូវីដ-១៩ ២-ប្រតិបត្តិការរឹតបន្តឹង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ៣-អនុវត្តន៍គោលនយោ- បាយភូមិ-សង្កាត់មានសុវត្ថិភាព និងទិសដៅជាអាទិភាព សម្រាប់ខែមិថុនា ឆ្នាំ២០២០ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២០។



-ចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសមាគម មនុស្សចាស់ ក្នុងសកម្មភាពរួមចំណែកជាមួយនឹងអាជ្ញាធរ មូលដ្ឋានប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបានជួយឧបត្ថម្ភ ថវិកាទ្រទ្រង់ប្រចាំខែមួយចំនួនជូនសមាគម ដើម្បីធ្វើសកម្ម- ភាពរបស់ខ្លួនកាន់តែសកម្ម នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២០ ។



-ឧបត្ថម្ភអង្គរក្រអូប មីកញ្ចប់ ក្រមា និងថវិកាមួយចំនួន ជូនលោកតា និងលោកយាយដែលមានជំងឺលើសឈាម ពិការជើង នៅភូមិ៦ ភូមិ១៣ និងបានផ្តាំធ្វើឱ្យបន្តរួមគ្នា ថែរក្សាសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ២០២០ ។



-ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការបង្ការ និងទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ-១៩ និងកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រសំដៅបន្តជួយប្រជាពលរដ្ឋជួបការលំបាក អ្នក មានជំងឺ ចាស់ជរា ជនពិការ និងជនងាយរងគ្រោះ នៅខណ្ឌ ទួលគោក រាជធានីភ្នំពេញ និងមន្ត្រីសង្កាត់ទាំង១០ នាថ្ងៃទី១

ខែមិថុនា ឆ្នាំ២០២០។

-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់ ទទួល និងដោះស្រាយ សំណូមពរសមាគមមនុស្សចាស់នៅមូលដ្ឋាន ដោយយកចិត្តទុកដាក់រួមគ្នាបន្តប្រយុទ្ធបង្ការទប់ស្កាត់រលកទី២ ជំងឺកូវីដ-១៩ និងធ្វើបច្ចុប្បន្នភាពនៃគ្រួសារក្រីក្រ ជនចាស់ជរា ជនពិការ អ្នកផ្ទុកជំងឺ ដើម្បីដោះស្រាយឱ្យបានទាន់ពេលកំណត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។



-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយការងារធ្វើអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ដើម្បីប្រមូលទិន្នន័យ សម្ភាសន៍ និងកត់ត្រាចូលតាមប្រព័ន្ធអេឡិចត្រូនិក ស្របតាមការណែនាំរបស់ក្រសួងផែនការ និងបម្រើគោលនយោបាយឧបត្ថម្ភសម្រាលបន្ទុកជូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការលំបាកខ្វះខាតដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

✽ឯកឧត្តម **ប្រាក់ ចំរើន** អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងនាំយកអំណោយរួមមាន៖ ម៉ាស់៨០០ និងសាប៊ូ៨០០ដុំ ចែកជូនដល់កម្មករ កម្មការិនីចំនួន៨០០នាក់ នៅរោងចក្រ វ៉ែ ហ៊ុល ហ្វាមេន (ខេមបូឌា) អិលធីឌី ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល

នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។



-ពិនិត្យមើលផ្ទះប្រជាពលរដ្ឋចំនួន១៦គ្រួសាររស់នៅភូមិត្បាន់រយ ភូមិសេរីសុខ និងភូមិដំណាក់អំពិល ដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ស្លឹកក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។

✽ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំនិងថ្នាក់ដឹកនាំភូមិ ក្នុងឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចាស់ជរាចំនួន ៥គ្រួសារ ក្នុងឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។

✽ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំក្រាំងដីវ៉ាយ និងមន្ត្រីឃុំចំនួន៨នាក់ ដើម្បីស្តាប់សភាពការណ៍របស់ឃុំអំពីការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការអនុវត្តគម្រោងមូលនិធិឃុំឆ្នាំ២០២០ ការងារធ្វើអត្តសញ្ញាណកម្មជូនជនក្រីក្រ និងការងារគ្រឿងញៀន នៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។

-ពិនិត្យមើលរោងចក្រផលិតថ្មម៉ាបមួយកន្លែង នៅភ្នំតាកែន (ហៅភ្នំថ្មតាក) ក្នុងឃុំក្រាំងដីវ៉ាយ ដែលជាក្រុមហ៊ុនធ្វើការផលិតកែច្នៃថ្មជាគ្រឿងសង្ហារឹម និងការ៉ូ មានកម្រិតនៃភាពរីកចម្រើនទី៧ ជាប្រភេទថ្មត្រីស្គាល់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។

✽នាថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **ណាំ ឌុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ

ព្រមទាំងពិនិត្យមើលអណ្តូងទឹកចំនួន២កន្លែងដែលបាន
ដឹកទុកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ នៅឃុំពេជ្រចិន្តា
និងឃុំអូរដូល ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

✽នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **គិន
ណែត** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភាបាន
អញ្ជើញចូលរួមក្នុងពិធីចែកអំណោយជូនប្រជាជនក្រីក្រ
ចំនួន២៥០គ្រួសារ រួមមាន៖ អង្គរ គ្រឿងឧបភោគបរិភោគ
ក្រមា សាប៊ូ ទឹកអាកុល និងថវិកា នៅស្រុកកោះអណ្តែត
ខេត្តតាកែវ។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤
ព្រឹទ្ធសភា និងឯកឧត្តម **ឈើយ ចាន់ណា** លេខាធិការ-
គណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ជាអធិបតីភាពក្នុងពិធីចែកអំណោយស្បៀងអាហារ
របស់អង្គការក្តីសង្ឃឹមនៃកម្ពុជា (Hope Cambodia) ជូន
ពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងការរីករាលដាល
នៃជំងឺកូវីត១៩ ចំនួន៥០គ្រួសារ នៅសាលាស្រុកស្វាយចេក
ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។



-ចុះពិនិត្យការដ្ឋានសាងសង់ស្ពាននាគន្លងស្ទឹងនៅស្រុក
ស្វាយចេក និងបានចូលរួមចំណែកថវិកាដើម្បីសាងសង់
ស្ពាននាគ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នា
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

✽នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **នាយ
វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភាបាន
អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សា



ខេត្តត្បូងឃ្មុំ និងបងប្អូនខ្មែរឥស្លាមនៅភូមិត្រពាំងខ្លា និង
ភូមិវាលវង់ ឃុំការពព្រា ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

✽ឯកឧត្តម **គឹម ងា** លេខាធិការគណៈកម្មការទី៦
ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌របស់កាកបាទ
ក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ ចាស់ជរា៧គ្រួសារ
ស្រ្តីមេម៉ាយមានកូនច្រើន១៥គ្រួសារ ជនចំណាកស្រុក
៤គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ៣១គ្រួសារ មក
ពីឃុំសំរោង១៣គ្រួសារ និងឃុំទួលស្តី៤៤គ្រួសារ សរុប
ទាំងអស់៥៧គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានអង្ករ២៥
គីឡូក្រាម មី១កេស ត្រី១០០កំប៉ុង សាប៊ូ២ដុំ ក្រមា១ អាវ-
យីត២ ម៉ាស១ និងថវិកាមួយចំនួន នៅអនុវិទ្យាល័យជន
សែន ទេព ជិតា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្រោមអធិ-
បតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត **ម៉ែន សំអន**
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋ-
សភា ព្រឹទ្ធសភា និងអធិការកិច្ច នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ
២០២០។

-ជួបសំណេះសំណាលជាមួយនឹងនាយក នាយករង
សាលាបឋមសិក្សាតាដៃ និងបានឧបត្ថម្ភក្នុងការធ្វើរបង
សាលាប្រវែង៣៥ម៉ែត្រ ព្រមទាំងកូនឈើចំនួន៤០ដើម
ព្រមទាំងជួបសំណេះសំណាលជាមួយនឹងគ្រួសារដែល
អត្តិភ័យនេះផ្ទះ នៅភូមិជៀសឫស្សី ឃុំកំពង់ចម្លង ស្រុក
ស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។

-ជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភសម្ភារ
និងថវិកាមួយចំនួន ជូនប្រជាពលរដ្ឋចំនួន៤នាក់ ដែលកំពុង
ធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាក្រោលគោ ព្រមទាំង
បានចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋ នៅឃុំឈើ-
ទាល ស្រុកស្វាយជ្រំខេត្តស្វាយរៀង នាថ្ងៃទី៦ ខែមិថុនា
ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌របស់កាកបាទ
ក្រហមកម្ពុជា ជូនដល់ជនងាយរងគ្រោះ ចាស់ជរា៣៦
គ្រួសារ ស្រ្តីមេម៉ាយមានកូនច្រើន២១គ្រួសារ ជនពិការ

៧នាក់ គ្រួសារកុមារកំព្រា៣គ្រួសារ និងគ្រួសារមានជីវភាព
ខ្វះខាត៥៦គ្រួសារ មកពីស្រុកស្វាយទាប៤៩គ្រួសារ និង
ក្រុងបាវិត ៧៤គ្រួសារ សរុបទាំងអស់ ១២៣គ្រួសារ ក្នុង
នោះមួយគ្រួសារៗទទួលបាន៖ អង្ករ២៥ គីឡូក្រាម មី១កេស
ត្រី២១០កំប៉ុង អាវយឺត២ សាច់ប្រជុំ ក្រមា១ ម៉ាស់១ និង
ថវិកាមួយចំនួន ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហ-
បណ្ឌិត **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង
ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅ
ខេត្តស្វាយរៀង នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីប្រគេនទៀនវស្សា និងទេយ្យទានថ្វាយ
ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១៦វត្ត ក្រោមអធិបតីភាព
លោកជំទាវកិត្តិសង្គហបណ្ឌិត **ម៉ែន សំអន** ឧបនាយក-
រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធ-
សភា និងអធិការកិច្ច នៅឃុំអង្គតាសួរ ស្រុកស្វាយជ្រំ ខេត្ត
ស្វាយរៀង ព្រមទាំងអញ្ជើញធ្វើទស្សនកិច្ចរោងចក្រផលិត
អំពូលភ្លើង និងខ្សែភ្លើង នៅរោងចក្រស៊ុយ៉ាង ភូមិដើមពោធិ៍
ឃុំកណ្តៀងរាយ ខេត្តស្វាយរៀង នាថ្ងៃទី២០ ខែមិថុនា
ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋក្រីក្រ
៧២គ្រួសារ មកពី៣ឃុំ នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង
ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត **ម៉ែន
សំអន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង
ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នាថ្ងៃទី២១ ខែ
មិថុនា ឆ្នាំ២០២០។

✽ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈ-
កម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជា-
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន២៥គ្រួសារ បានឧបត្ថម្ភ
ជូនសម្ភារ និងថវិកាមួយចំនួន នៅសាលាឃុំអូរស្រឡៅ
ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែឧសភា
ឆ្នាំ២០២០។

-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ
រួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី និងសម្ភារមួយចំនួន
ចែកជូនប្រជាពលរដ្ឋចំនួន២១គ្រួសារ ជួបការលំបាកក្នុង
សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ព្រមទាំងបានបន្តទៅពិនិត្យទីតាំងត្រូវស្នាក់ទឹកស្ទឹងសិរី-
សោភ័ណ ទុកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងឆ្នាំបន្ទាប់ នៅ
ភូមិពង្រោស សង្កាត់ភ្នំត្រពាំង និងពិនិត្យទីតាំងចិញ្ចឹមបង្កង
និងកង្កែប នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។



-ចូលរួមក្នុងពិធីដាំដើមស្លាកន្ទុយកំប្រុក និងដើមផ្កាចម្រុះ
នៅត្រង់រថក្រោះថ្មី នៃមណ្ឌលដ្ឋានភ្នំព្រះនេត្រព្រះ ស្ថិត
ក្នុងភូមិប៉ោយក្បឿង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ
ខេត្តបន្ទាយមានជ័យ ដើម្បីអបអរថ្ងៃចម្រើនព្រះជន្មព្រះវរ-
រាជមាតាជាតិខ្មែរ **នរោត្តម មុនិនាថ សីហនុ** និងឧទ្ទិស
ដល់វត្តទិវា ក៏ដូចជាជំរុញលើកកម្ពស់តំបន់ទេសចរណ៍
ធម្មជាតិ និងកែច្នៃ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ
រួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ត្រីខ មី អំបិល
ប៊ីចេង សាច់ ម្ហូប និងថវិកាមួយចំនួន ចែកជូនប្រជាពល-
រដ្ឋមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ នៅឃុំភ្នំដី៥០
គ្រួសារ និងឃុំណាំតៅ៥០គ្រួសារ ស្រុកភ្នំស្រុក ខេត្តបន្ទាយ-
មានជ័យ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ។

✽លោកជំទាវ **ម៉ុង សន្តាន់** លេខាធិការគណៈ-
កម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង
អាជ្ញាធរខណ្ឌចំការមន និងខណ្ឌបឹងកេងកងស្តីពីយន្តការ
និងនីតិវិធីអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ
និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩
នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
រាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

-ចូលរួមចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន
២៥២គ្រួសារ មកពី៥សង្កាត់ ក្នុងខណ្ឌចំការមន នៅវត្ត

ទូលទំពូង សង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន រាជធានី-
ភ្នំពេញ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។

-ចូលរួមចែកអំណោយជូនគ្រួសារក្រីក្រ និងជនចាស់
ជរាគ្មានទីពឹង នៅបរិវេណវត្តជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីចែកអំណោយជូនកម្មករ កម្មការិនី នៅ
ទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២០
ខែមិថុនា ឆ្នាំ២០២០។

✽ឯកឧត្តម **នីម ផល** លេខាធិការគណៈកម្មការទី៩
ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ
ចំនួន១០គ្រួសារ នៅភូមិត្រពាំងស្មៅ ឃុំពានរោង ស្រុក
ស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។

-នាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅ
វត្តមង្គៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៣ ខែមិថុនា
ឆ្នាំ២០២០។

✽ឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការ
ទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមរំលែកមរណៈទុក្ខជាមួយនឹងក្រុមគ្រួសារសព
លោក **វ៉ាន់ ធី** ប្រជាពលរដ្ឋនៅភូមិវាលឃ្មុំ ឃុំគរ ស្រុក
ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ
លៀង នៅសាលាឃុំលៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នា
ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

-ពិនិត្យការដ្ឋានសាងសង់អគារសិក្សាមួយខ្នងមាន៥
បន្ទប់ នៅឃុំលៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១១
ខែមិថុនា ឆ្នាំ២០២០។

✽នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម
ដុន ឆន់ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានញើញ
ចូលរួមក្នុងកម្មវិធីបញ្ចុះបឋមសិលាវិមានជ័យជំនះ ក្រោម
អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា **ឡៅ បាញ់**
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅខេត្ត



កោះកុង។

✽នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម **នីម
លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ
ចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពលោក **យ៉ែន
ដុល** សមាជិកក្រុមប្រឹក្សាសង្កាត់សំបួរមាស ក្រុងកំពង់-
ចាម ខេត្តកំពង់ចាម។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣
ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំឥស្លាមក្រុង
កំពត និងថ្នាក់ដឹកនាំឥស្លាមខេត្ត ស្តីពីការជ្រើសរើសថ្នាក់
ដឹកនាំឥស្លាមតាមព្រះវិហារជំនួសថ្នាក់ដឹកនាំដែលបាន
ទទួលមរណភាព នៅភូមិតាជីប សង្កាត់អណ្តូងខ្មែរ ក្រុង
កំពត ខេត្តកំពត នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។

-ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ចំនួន២០គ្រួសារ
ព្រមទាំងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្នុងមួយ
គ្រួសារទទួលបាន អង្ករចំនួន២០គីឡូក្រាម មី១កេស ទឹក-
ត្រី៦ដប ទឹកស៊ីអីវ៉ាដប ថវិកាមួយចំនួន និងឧបត្ថម្ភប្រជា-
ការពារភូមិចំនួន៨នាក់ និងជនពិការ៣នាក់ នៅភូមិតាអង្គ
សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត នាថ្ងៃទី៧ ខែមិថុនា
ឆ្នាំ២០២០។

-ជួបពិភាក្សាការងារជាមួយនឹងសមាជិកក្រុមប្រឹក្សាខេត្ត
គណៈអឺម៉ាខេត្ត សមាជិកក្រុមប្រឹក្សាឃុំ ស្តីពីស្ថានភាពជំងឺ
កូវីដ-១៩ និងបានផ្សព្វផ្សាយដល់សហគមន៍ឥស្លាម អំពី
វិធានការការពារ នៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ
ខេត្តកំពត នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។

-ជួបពិភាក្សាការងារជាមួយនឹងគណៈអឺម៉ាខេត្ត ក្រុង
និងស្រុក ដើម្បីបូកសរុបរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ
២០២០ និងលើកទិសដៅសម្រាប់អនុវត្តការងារបន្ត នាថ្ងៃ
ទី១៤ ខែមិថុនា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ
ព្រមទាំងផ្សព្វផ្សាយអំពីស្ថានភាពជំងឺកូវីដ-១៩ និងវិធានការ
ការពារ នៅសង្កាត់ព្រៃធំ ខណ្ឌកែប ខេត្តកែប នាថ្ងៃទី១៩
ខែមិថុនា ឆ្នាំ២០២០។

-ចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ
រួមមាន៖ អង្ករ ស្ករ-ស ប្រេងឆា ទឹកដោះគោ មី ត្រីខ និង
អំបិល នៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ
ខេត្តកំពត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

✽ឯកឧត្តម **ប្រឹច គឹមស្រីរាន** សមាជិកគណៈកម្ម-

ការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីបុណ្យសពលោក **ឈឹម ជា** សមាជិកក្រុមប្រឹក្សាស្រុកកោះសូទិន នៅភូមិកំពង់ឪង្រឹង ឃុំពង្រស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។



-ចូលរួមក្នុងពិធីបុណ្យសពលោក **យ៉ែន ឌុល** សមាជិកក្រុមប្រឹក្សាសង្កាត់ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។



✽នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **សត ណារី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា និងឯកឧត្តម **សួន លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះ១ខ្នង ជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយអគ្គិភ័យ ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងបានឧបត្ថម្ភថវិកាមួយចំនួន សារុង សាប៊ូ ជូនប្រជាពលរដ្ឋចូលរួមចំនួន៥០នាក់ ប្រជាការពារ នគរបាលប៉ុស្តិ៍ និងក្រុមប្រឹក្សាឃុំ នៅភូមិល្បើក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។

✽ឯកឧត្តម **សត ណារី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ ប្រជាការពារ និងនគរបាលប៉ុស្តិ៍ ចំនួន៧០នាក់ និងប្រគល់ផ្ទះជូនលោក **សេម ធី** ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នៅភូមិប្រើយ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។



-ជួបសំណេះសំណាលជាមួយនឹងមេភូមិ អនុប្រធានភូមិសមាជិកភូមិ យុវជនភូមិ និងប្រជាការពារភូមិចំនួន២០នាក់ ដើម្បីឈ្វេងយល់អំពីការងារអភិវឌ្ឍមូលដ្ឋាន និងដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន ក្រមា សាប៊ូលាងដៃ នៅភូមិប្រើយថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។



-នាំយកថវិកាចំនួនពីរលានរៀល ប្រគល់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

✽នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ **ឃួន ឃួនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្តឆ្នាំ២០២០ របស់ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

✽លោកជំទាវ **ជា ច័ន្ទទេវី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីបុណ្យសពពុទ្ធបាសិកា **ស៊ី គីន** នៅភូមិដំណាក់ជ្រៃ ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។

-នាំយកចង្កាន់ទយ្យទាន និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃ លោកយាយ លោកតាគណៈកម្មាធិការវត្ត ជេតពន (ហៅវត្តត្រី) ឃុំស្មៅ ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

✽ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦

ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខលោក **ស្រី លឹម** ពិការជើង ជាប្រធានភូមិបឹងរុន និងលោក **ខ្ញុំ នី** ពិការដៃ ជាអនុប្រធានភូមិបឹងរុន នៅឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបប្រចាំខែឧសភា ឆ្នាំ២០២០ និងដកពិសោធន៍ការរៀបចំមូលនិធិរយៈពេលមួយឆ្នាំកន្លងមក នៅឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៣០ និងទី៣១ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខលោក **យ៉ែម យ៉ន** ប្រធានក្រុមប្រឹក្សាឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានជំងឺគាបសរសៃឆ្អឹងខ្នង និងកំពុងសម្រាកព្យាបាលនៅផ្ទះ នៅភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងដកពិសោធន៍ការរៀបចំមូលនិធិឃុំអូរសំរិល ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ នៅស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។



-ចូលរួមក្នុងពិធីចែកអំណោយរបស់ក្រុមមនុស្សធម៌ ក្រឡាហោមបាត់ដំបង ក្នុងឃុំអូរសំរិល និងឃុំមានជ័យ ចំនួន៥០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស និងត្រី១០កំប៉ុង នៅក្នុងបរិវេណវត្តភ្នំពោធិ៍ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។

✽ឯកឧត្តម **ស្រី បេន** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងមេភូមិ ដើម្បីឈ្វេងយល់អំពីបញ្ហាប្រឈមនានា និងដំណោះស្រាយ នៅឃុំស៊ីង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋក្រីក្រ

ចំនួន៥៥គ្រួសារ នៅឃុំស៊ីង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។



✽នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ប្រធានប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងស្មៀនសង្កាត់ នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

✽ឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅបន្ត នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។



-ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ **ឡៅ សេងហ៊ុន** ភរិយាឯកឧត្តម **ប៊ុន សាខន** ទីប្រឹក្សាក្រសួងមហាផ្ទៃ នៅគេហដ្ឋានសព ខេត្តសៀមរាប នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខភរិយាលោក



ស្នំ ណាត មេឃុំត្រពាំងប្រើយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានជំងឺធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។

✽ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភាបានអញ្ជើញ៖



-ដឹកនាំក្រុមសមាគមរាជសីហ៍ និងក្រុមហ៊ុន ខេវីន ប៊េស កុងត្រូល (K1 Pest Control) នៃសាធារណរដ្ឋកូរ៉េ ចុះបាញ់ថ្នាំសម្លាប់មេរោគ និងសត្វល្អិត នៅតាមស្ថាប័ន អង្គភាពចំនួន២១ ក្នុងខេត្តកែប នាថ្ងៃទី២៣ និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។



-ចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានារួមមាន៖ អគារ របង និងដងទង់ របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកដំណាក់ចង្អើរ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន១៤៩គ្រួសារនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។

-ចូលរួមជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូAC ចំនួន៧ខ្សែ មានប្រវែងសរុប ២.៤២៤



ម៉ែត្រ នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។



-ចូលរួមក្នុងពិធីបង្ហាញសំសេចក្តីសុខពីសំណាក់បារមីលោកជំទាវម៉ៅ ជួនដល់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា នៅមុខសាលាខេត្តកែប នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។



-សំណេះសំណាល និងសួរសុខទុក្ខស្ត្រីមានកូនតូចចំនួន១៣១នាក់ នៅភូមិអំពេង ឃុំអង្កោល ព្រមទាំងចុះទៅពិនិត្យការជួសជុលទំនប់ទឹកអូរថ្មី នៅភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។

-សំណេះសំណាល និងបាញ់ថ្នាំសម្លាប់មេរោគ សត្វល្អិតព្រមទាំងនាំយកអំណោយមនុស្សធម៌រួមមាន៖ ខោអាវកីឡា ៥០០កំប្លោម ម៉ាស់៥០០០ ដែលលាងដៃ៥០០ml ចំនួន១០០ដប អាវកុល៥០០ml ចំនួន៦០ដប ប្រដាប់វាស់កម្ដៅចំនួន៣ និងថវិកាមួយចំនួន ជូនដល់បញ្ហាការដ្ឋានកងពលតូចដឹកជញ្ជូនលេខ៩៩ នៅបញ្ហាការដ្ឋានកងពលតូចដឹកជញ្ជូន លេខ៩៩ នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៤



ខែមិថុនា ឆ្នាំ២០២០។

✽ឯកឧត្តម **ស្នួន លន់** សមាជិកគណៈកម្មការទី១០ ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងអនុវត្តវិធានការចម្លើយស៊ីវិកាម្យ៉ាងខ្មៅ ឧបត្ថម្ភ អង្គរ មី ទឹកអាល់កុល សាប៊ូ និងថវិកាមួយចំនួន សម្រាប់ ទ្រទ្រង់ជីវភាព ស្ថិតនៅឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្ត សៀមរាប នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។



-ពិនិត្យផ្ទាល់ដល់ទីកន្លែងប្រាសាទ និងកសិន្ទ (ស្រះ បុរាណ) ដែលរឹងខ្លះជិតអស់ទឹក បណ្តាលឱ្យស្លាប់ត្រីប្រា អស់មួយចំនួន និងបានឧបត្ថម្ភថវិកាមួយចំនួនដល់មន្ត្រី អាជ្ញាធរ ដើម្បីបន្តសកម្មភាពជួយស្រោចស្រង់ជីវិតមច្ឆាជាតិ

ដែលនៅសេសសល់ក្នុងស្រះ និងជួយឧបត្ថម្ភដល់ការ ចំណាយផ្សេងៗ ជាពិសេសគឺការចំណាយលើប្រេងឥន្ធនៈ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០២០។

✽លោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈកម្ម- ការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន១តោនកន្លះ សម្រាប់កសាងអាង ទឹកចិញ្ចឹមត្រីនៅវត្តព្រះឥន្ទកោសា នៅភូមិទ្រាំង សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំទូទាំង ស្រុកប្រាសាទបាគងសរុបចំនួន៥៦រូប និងស្ថាប័នបាយ- ការណ៍ស្តីពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា នៅ សាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២០ ។

-ចូលរួមក្នុងពិធីប្រគល់ និងទទួលអំណោយរបស់សប្បុរ- សជន ដឹកនាំដោយលោក **ស៊ី សំអុន** នាយកសាខាកាក- បាទក្រហមខេត្តសៀមរាប និងបានឧបត្ថម្ភថវិកាជូនកាក- បាទក្រហមចំនួនមួយលានរៀល នៅសាខាកាកបាទក្រហម ខេត្តសៀមរាប នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

-នាំយកទានវស្សា និងបច្ច័យមួយចំនួនទៅប្រគេនព្រះ- សង្ឃ ដែលគង់នៅវត្តព្រះឥន្ទកោសិយ៍ វត្តព្រះឥន្ទកោសា និងវត្តកោះតេជោសែនជ័យ ហៅវត្តគោកឡាន នៅសង្កាត់ នរោត្តម និងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

សមាជិកសមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ



✽នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សមាជិក សមា- ជិកាព្រឹទ្ធសភាចំនួន៧រូប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ

ស្តីពីដំណើរឆ្ពោះទៅកិច្ចប្រជុំ ASEP 11 ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត **ទួន ញ៉ួល** អនុប្រធានទី១រដ្ឋសភា នៅ សាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។

✽នាថ្ងៃទី៤ និងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៦រូប បានអញ្ជើញចូលរួមគោរព វិញ្ញាណក្ខន្ធសពឧបាសិកា **ឈួន យ៉េត** មាតាក្មេករបស់ ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការ ទី៧ព្រឹទ្ធសភា នៅគេហដ្ឋាន ភូមិចក សង្កាត់ព្រះពន្លា ក្រុង

សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

✽ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត **មុខ ឫទ្ធិ** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងលោកជំទាវ **មាន សំអេន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងពិធីបូជាសពលោក **សិន ចិត្រា** ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ នៅវត្តកៀនស្វាយក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។




✽ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **គង់ សារង** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កូរោនផ្កា គោរពវិញ្ញាណក្ខន្ធសពឧបាសកព្រឹទ្ធាចារ្យ **លឹម ឆែន** ជាអតីតលេខាធិការក្រសួងប្រជាជនកម្ពុជាប្រចាំខេត្តព្រះសីហនុ នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

✽ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



- ជួបសំណេះសំណាល និងឧបត្ថម្ភកង់ចំនួន៤គ្រឿងជូនមន្ត្រី បុគ្គលិកនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។



- ចូលរួមដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត **ចាន់ ស៊ីវ៉ាន់ថា** នៅផ្ទះលេខ៤២ ផ្លូវលីលី បុរីហាយតិចលុចសារី សង្កាត់និរោធិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។



✽ ឯកឧត្តម **នាយ វណ្ណៈ** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញចូលរួមជាភិក្ខុយសពិធីរំលឹកខួបលើកទី៤៣ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា **ឡៅ ចាញ់** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅឃុំទន្លេ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា
និងកំណត់ទិសដៅការងារខែមិថុនា ឆ្នាំ២០២០



ឯកឧត្តម អ៊ុំ សារីទ្ធ អធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងារ

ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងកំណត់ទិសដៅការងារខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង នៅសាលសិក្ខាសាលាជាប់បណ្តាលយព្រឹទ្ធសភា។

នៅក្នុងដំណើរការកិច្ចប្រជុំបូកសរុបប្រចាំខែឧសភានោះ ក៏មានការឡើងធ្វើសេចក្តីវាយការណ៍របស់អគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការដ្ឋានផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានជម្រាបជូនអង្គប្រជុំអំពីសភាពការណ៍អន្តរជាតិ តំបន់ និងសភាពការណ៍ជាតិ ព្រមទាំងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដោយកត់សម្គាល់ឃើញថា ក្នុងខែឧសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅតែបន្តការយកចិត្តទុកដាក់ចូលរួមយុទ្ធនាការ

ប្រឆាំងជំងឺកូវីដ-១៩។ ស្របជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានកែសម្រួលរចនាសម្ព័ន្ធថ្មីដើម្បីពង្រឹងគុណវុឌ្ឍិការងារឱ្យកាន់តែមានគុណភាព និងស័ក្តិសិទ្ធិភាពស្របតាមស្ថានភាព និងតម្រូវការចាំបាច់របស់ស្ថាប័ន។ ដោយឡែក ការរៀបចំ និងចាត់ចែងការងារជូនថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភាលើសេវាទ្រទ្រង់មុខងារនីតិកម្មបានយ៉ាងល្អប្រសើរ។

ទន្ទឹមនឹងនេះ លើមុខងារតំណាង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានអមដំណើរសមាជិកព្រឹទ្ធសភា ចុះតាមមូលដ្ឋាន ដើម្បីឈ្វេងយល់អំពីសុខទុក្ខ ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុងនានា។ ចំពោះមុខងារអភិវឌ្ឍន៍ស្ថាប័ន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបន្តលើកកម្ពស់ការផ្តល់សេវាស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានតាមប្រព័ន្ធ Online ក្នុងប្រតិបត្តិការការងារប្រចាំថ្ងៃ ការសន្សំសំចៃបានតម្រូវឱ្យកាត់បន្ថយចំណាយប្រតិបត្តិការលើមុខងារទាំង៥បន្ថែមទៀត។

សម្រាប់ខែមិថុនាខាងមុខនេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកំណត់ឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បន្តផ្តល់សេវាទ្រទ្រង់ដល់មុខងារទាំង៥របស់ព្រឹទ្ធសភា និងបន្តខិតខំពង្រឹងសមត្ថភាពមន្ត្រី ដើម្បីផ្តល់ភាពស័ក្តិសិទ្ធិក្នុងការផ្តល់សេវាជូនសមាជិកព្រឹទ្ធសភាឱ្យកាន់តែល្អជាលំដាប់។

(អត្ថបទ និងរូបភាព៖ គឹម សិទ្ធិ)



ទិដ្ឋភាពកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភា និងកំណត់ទិសដៅការងារខែមិថុនា

ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ

✽ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី រចនាសម្ព័ន្ធ ធនធានមនុស្ស និងផែនការយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំ របស់អគ្គនាយកដ្ឋានទាំង៥ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមចាប់ពីអគ្គនាយករងឡើង នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ។



✽ នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនអាជ្ញាធរសង្កាត់ ដើម្បីឱ្យអាជ្ញាធរសង្កាត់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺកូវីដ-១៩ នៅសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



✽ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដាក់កូរោនផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោក **ស៊ិន មិត្រា** ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ នៅផ្ទះលេខ៨០-៨២ ផ្លូវA១៥ (បុរីប៉ែងហូត បឹងស្មៅ) សង្កាត់និរោធិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ

✽ នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានទទួលជួបពិភាក្សាការងារជាមួយនឹងលោក Chedesheng(Charise) អនុប្រធានក្រុមហ៊ុន Huawei ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពី គម្រោងសហប្រតិបត្តិការបច្ចេកទេសរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមហ៊ុន Huawei នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានទទួលជួបពិភាក្សាការងារជាមួយនឹងលោក Luke Lazarus Arnold អនុប្រធានបេសកកម្មការទូត និងជាប្រធានទទួលបន្ទុកផ្នែកជំនួយរបស់ស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាជាមួយនឹងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសភាអូស្ត្រាលី នៅសាលប្រជុំពិសេសកណ្តាល នៃវិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានទទួលជួបសំណេះ-សំណាល និងពិភាក្សាការងារជាមួយនឹងលោក **សែរហ្គី បែលីនី** (Serge Bellini) នាយកសាលាសម្ព័ន្ធភាពបារាំងនៅខេត្តសៀមរាប ស្តីពីការបណ្តុះបណ្តាលភាសាបារាំងដល់មន្ត្រី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



**ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ ចាប់ពីសៀលថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការងាររចនាសម្ព័ន្ធ ធនធានមនុស្ស និងផែនការយុទ្ធសាស្ត្ររយៈពេល ១០ឆ្នាំរបស់អគ្គនាយកដ្ឋានទាំង៥ នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមចាប់ពីអគ្គនាយករងឡើង នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ។



✽ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានទទួលជួបសំណេះសំណាល និងទទួលអំណោយមនុស្សធម៌ជាសម្ភារប្រើប្រាស់ ពីសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើបែបបទវាយតម្លៃសមត្ថភាពបុគ្គលិកជាប់កិច្ចសន្យា ដើម្បីបន្តកិច្ចសន្យាការងារដល់បុគ្គលិកជាប់កិច្ចសន្យានៅតាមអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បែបបទវាយតម្លៃតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ដែលបានធ្វើកម្មសិក្សារយៈពេល ១២ខែ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងគំរូព្រឹត្តិបត្រវាយតម្លៃតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីរាជការ នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា។



